

SokSiphana&associates

a member of  ZICO | law

ប្រទេសកម្ពុជា

ZICO Law នៅកម្ពុជា

ការិយាល័យយេមធាវីស៊ុកស៊ីផាន់ណា និងសហការីជាសមាជិករបស់ ZICO Law នៅកម្ពុជា។ ក្នុងនាមជាការិយាល័យយេមធាវីដែលចេញមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងអាចផ្តល់ជូនអតិថិជននូវសេវាកម្មច្បាប់យ៉ាងទូលំទូលាយក្នុងវិស័យសាធារណៈ និងពាណិជ្ជកម្ម។ ការិយាល័យយេមធាវីស៊ុកស៊ីផាន់ណា និងសហការីត្រូវបានបង្កើតឡើងដោយឯកឧត្តម បណ្ឌិតស៊ុក ស៊ីផាន់ណានៅក្នុងឆ្នាំ ១៩៩៨។ ឯកឧត្តមជាមេធាវីឆ្នើម និងឈានមុខមួយរូបក្នុងវិស័យពាណិជ្ជកម្ម និងធ្លាប់បាន បម្រើការងារជូនបុគ្គលជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នធំៗជាច្រើនទៀត។

ការិយាល័យយើងខ្ញុំអាចផ្តល់ជូនចំណេះដឹងយ៉ាងជ្រាលជ្រៅផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍ និងនិន្នាការសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាគួបផ្សំនឹងសេវាកម្មប្រកបទៅដោយបទពិសោធន៍ដ៏ជ្រៅជ្រះអំពីទីផ្សារក្នុងស្រុក ក៏ដូចជាបញ្ហាក្នុងតំបន់ និងសកល។ យើងមានទស្សនៈមួយដ៏សាមញ្ញ គឺយើងប្តេជ្ញាចិត្តជួយអតិថិជនរបស់យើងខ្ញុំ ដោយផ្តល់យុទ្ធសាស្ត្រធុរកិច្ចដែលមានប្រសិទ្ធភាព និងឈានមុខ ហើយបញ្ចៀសពីហានិភ័យទាំងឡាយដែលអាចកើតមាន។ យើងខ្ញុំតែងតែប្រៀបធៀបសេវាកម្ម ការិយាល័យយើងខ្ញុំជាមួយការិយាល័យច្បាប់ឈានមុខលើសកលលោក ដើម្បីធានាថាសេវាកម្មរបស់យើងជាសេវាកម្មឈានមុខ ប្រកបដោយសុចរិតភាពខ្ពស់បំផុត។

នៅខែកក្កដា ឆ្នាំ ២០១២ ការិយាល័យយេមធាវីស៊ុកស៊ីផាន់ណា និងសហការីបានចូលជាសមាជិកជាផ្លូវការរបស់ ZICO Law ដែលជាបណ្តាញសមាហរណកម្មនៃអ្នកផ្តល់សេវាកម្មច្បាប់ និងវិជ្ជាជីវៈឯករាជ្យឈានមុខក្នុងតំបន់អាស៊ាន។ យើងខ្ញុំមានការិយាល័យស្ថិតនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ដែលជាទិសដៅទេសចរណ៍ដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា។



ហេតុអ្វីត្រូវជ្រើសរើសយកយើងខ្ញុំ?

យើងខ្ញុំអាចផ្តល់ជូនអតិថិជន នូវសេវាកម្មយ៉ាងទូលំទូលាយក្នុងវិស័យសាធារណៈ និងពាណិជ្ជកម្ម គិតចាប់ពីស្ថាប័នពាណិជ្ជកម្មអន្តរជាតិ ដល់អាជីវកម្មខ្នាតតូចក្នុងវិស័យ ផ្សេងៗជាច្រើន។

អតិថិជនរបស់យើងមានដូចជា៖

Maybank, CIMB, Hong Leong Bank, AEON Group, Sumitomo, Marubeni, AZ Group, Jestar, Qatar Airways, Aman Resorts, AirAsia, Technip, រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា, និង ADB។


កិច្ចការងារ និងជោគជ័យមួយចំនួនដែលយើងជួយឲ្យអតិថិជនយើងសម្រេចបានរួមមាន៖

- តំណាងឲ្យ Hong Kong Land ក្នុងប្រតិបត្តិការទិញយកទីតាំងអចលនទ្រព្យធំមួយនៅកណ្តាលរាជធានីភ្នំពេញ
- ជួយរៀបចំរចនាសម្ព័ន្ធរបស់ Lion City នៃ Lion Group (គម្រោងអភិវឌ្ឍន៍ចម្រុះ លំនៅដ្ឋាន ហាងលក់រាយ និងពាណិជ្ជកម្ម)
- តំណាងឲ្យ Oxley-Worldbridge ក្នុងការរៀបចំរចនាសម្ព័ន្ធរបស់គម្រោងសំណង់ធំៗចម្រុះ (ពាណិជ្ជកម្ម ហាងលក់រាយ និងលំនៅដ្ឋាន)
- ជួយ Kerry group (គម្រោងតំបន់ពាណិជ្ជកម្មសេរីដំបូងបំផុតនៅកម្ពុជា)
- ជួយអាជីវកម្មអាហារ និងភេសជ្ជៈកម្ពុជាមួយក្នុងការចុះឈ្មោះផ្តល់ជូនមូលបត្រជាសាធារណៈដំបូង។ នេះជាការដាក់ឈ្មោះទីបីនៅលើមូលបត្រកម្ពុជា
- ការដាក់ពាក្យបណ្តឹងផ្នែកច្បាប់ចំពោះការរំលោភបំពានកិច្ចសន្យារបស់ក្រុមហ៊ុនអន្តរជាតិមួយ នៅក្នុងវិស័យភេសជ្ជៈ
- ធ្វើជាអ្នកដឹកនាំប្រឹក្សាតំណាងសម្រាប់គម្រោងអភិវឌ្ឍន៍ចម្រុះមួយដែលមានដីទំហំ ៤ហិកតាដែលមានដូចជាផ្សារទំនើប សណ្ឋាគារ លំនៅដ្ឋានខុនដូ អាគារការិយាល័យ ហាងពាណិជ្ជកម្ម និងហាងលក់រាយជាដើម។ នេះជាគម្រោងដំបូងបង្អស់នៅកម្ពុជា ដែលយើងបានដើរតួជាមគ្គុទេសក៍ក្នុងការរៀបចំរចនាសម្ព័ន្ធសាធារណៈ និងឯកសារច្បាប់ក្នុងគម្រោងដ៏ធំនេះ។ ភារកិច្ចរបស់យើងមានដូចជាការទិញយកដីធ្លី ការអភិវឌ្ឍគម្រោង និងការលក់ជាដើម
- ជាអ្នកប្រឹក្សានៅកម្ពុជារបស់ Coffee Concepts ដើម្បីបង្កើតវិស័យលក់កាហ្វេឈានមុខគេនៅកម្ពុជា

«យើងខ្ញុំអាចផ្តល់ជូននេលាកអ្នកនូវចំណេះដឹង និងសវ័រកម្របកបេដាយបទពិសោធន៍ដ៏ជ្រៅជ្រះអំពីទីផ្សារក្នុងស្រុក ក៏ដូចជាអំពីបញ្ហាក្នុងតំបន់ និងសកល»

សេវាកម្មរបស់យើង

យើងខ្ញុំអាចផ្តល់ជូនអតិថិជននូវចំណេះដឹងផ្នែកពាណិជ្ជកម្មធុរកិច្ចអមជាមួយនឹងជំនាញក្នុងស្រុកនិងការយល់ដឹងយ៉ាងជ្រាលជ្រៅលើគុណតម្លៃក្រមិតតំបន់អាស៊ាន។ សមត្ថភាពក្នុងការប្រឆាំងបញ្ហាស្ថានភាពសវ័រកម្របកបេដាយបទពិសោធន៍ដ៏ជ្រៅជ្រះអាចឲ្យយើងជួយអតិថិជនយើងខ្ញុំដោះស្រាយបញ្ហាប្រឈមសំបាប់ផុតក្នុងបេស និងនៅបណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀត។



ទំនាក់ទំនង



ឯកឧត្តម បណ្ឌិត សុក ស៊ីផាន់ណាមានបទពិសោធន៍ និងការយល់ដឹងអំពីការអភិវឌ្ឍ ប្រព័ន្ធច្បាប់ បរិយាកាសធុរកិច្ច ភាពស្មុគស្មាញនៃការវិវត្តច្បាប់ ស្តីពី ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ បទពិសោធន៍ផ្ទាល់ខ្លួន របស់ឯកឧត្តមក្នុងនាមជាអតីតរដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជាធ្វើឲ្យ ឯកឧត្តម មានទស្សនៈ យល់ដឹងពីសេស អំពីតម្រូវការកម្រិត និងមាត្រដ្ឋានកិច្ច ក៏ដូចជា ការវិនិយោគ ពីបទសេដ្ឋកិច្ចផងដែរ។

ឯកឧត្តមបណ្ឌិត សុកស៊ីផាន់ណា
ស្ថាបនិក, កម្ពុជា
sok.siphana@zicolaw.com
t. +855 23 999 878

ឯកឧត្តមគឺជា “បុគ្គលដែលគួរឲ្យគោរព (Chambers ២០១៤) និងទទួលបានចំណាត់ថ្នាក់ជាមេធាវី ឈានមុខគេនៅក្រុងហូឡង់”។ ឯកឧត្តមក៏ជាអ្នកឈ្នះពានរង្វាន់មេធាវីដែលមាន ភាពច្នៃប្រឌិត ខ្ពស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ Financial Times ផងដែរ។



លោកស្រីមេធាវី ខៀវ មាលី បានផ្តល់យោបល់ផ្នែកច្បាប់អំពីទីផ្សារអាជីវកម្មក្នុងវិស័យ មួយចំនួនរួម មាន ការវិនិយោគក្នុងស្រុក និងក្រៅស្រុក វិស័យធនាគារពាណិជ្ជកម្ម និងវិស័យអចលនទ្រព្យ។ លោក ស្រីបានតំណាងឲ្យក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីជាសាធារណៈនិងបតិបត្តិការពាក់ព័ន្ធបើរ ល្បែកស្រីមានបទពិសោធន៍នៅក្នុងការចូលរួមដោះស្រាយវិវាទតាមរយៈមជ្ឈត្តកម្មផងដែរ។ លោក ស្រីគឺជាមេធាវីប្រចាំឲ្យធនាគារមួយចំនួនធំនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានបទពិសោធន៍ ក្នុងការផ្តល់ដំណោះស្រាយ ជាក់ ស្រដៀងបកបេដាយប្រសិទ្ធភាពជូនដល់អតិថិជនដែលត្រូវការយោបល់ គិតយុត្តិធម៌យុទ្ធសាស្ត្រស្រប អាជីវកម្ម និងការវិនិយោគ។

លោកស្រីមេធាវី ខៀវ មាលី
ដៃគូសហការណ៍ជាន់ខ្ពស់, កម្ពុជា
khieu.mealy@zicolaw.com
t. +855 23 999 878

លោកស្រីត្រូវបានគេទទួលស្គាល់ថាជាមេធាវី នាំមុខនៅក្នុងវិស័យកម្មសិទ្ធិបញ្ញាដោយ Asialaw Profiles នៅឆ្នាំ ២០១៨ ហើយ ក៏ជាមេធាវីឈានមុខ មួយនៅក្នុងវិស័យសំណង់ និង អចលនទ្រព្យដោយ Asialaw Profiles នៅឆ្នាំ ២០១៧-២០១៨ ផងដែរ។



លោក **Matthew Rendall** បានបម្រើការងារក្នុងវិស័យច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ។ លោកធ្លាប់ធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យា សាស្ត្រសេដ្ឋកិច្ច ហើយក៏ជាមជ្ឈត្តករស្ថាបនិកដែលបានចូលរួមបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ផ្នែកការងារនៅកម្ពុជានិងបាន ចូលរួមសរសេរអត្ថបទជាច្រើន ស្តីពីទីផ្សារ ច្បាប់ផ្សេងៗនៃ ព្រះរាជាណាចក្រកម្ពុជា។

លោក Matthew Rendall
ប្រធានការិយាល័យ, កម្ពុជា
matthew.rendall@zicolaw.com
t. +855 23 999 878

លោក Matthew ត្រូវបានគេចាត់ជា “មេធាវីលំដាប់ខ្ពស់កម្រិតទី១ A” (Chambers ២០១៧ និង២០១៨) និងជាមេធាវីឈានមុខនៅក្នុងបញ្ជីរាយនាមច្បាប់អន្តរជាតិជាច្រើន។

ASEAN INSIDERS,
by origin and passion



BRUNEI | CAMBODIA | INDONESIA | LAOS | MALAYSIA
MYANMAR | PHILIPPINES | SINGAPORE | THAILAND | VIETNAM